



សុខភាព និងជីវិត  
តាំងតែប្រសើរ

# AIA ការពារ PREMIUM PAYOR

ការពារអ្នកពិភពលោកនៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងដោយអចេតនា



ជីវិតគឺយើងមិនអាចទាយទុកជាមុនបានទេ ថ្ងៃអនាគតនឹងអាចកើតមានរឿងរ៉ាវផ្សេងៗជាច្រើន។ យើងគួរមានផែនការរៀបចំទុកជាមុនដើម្បីធានាថាមនុស្សជាទីស្រឡាញ់របស់យើង មិនមានការប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ប្រសិនបើយើងមិនអាចបន្តផ្គត់ផ្គង់ពួកគេផ្នែកហិរញ្ញវត្ថុ។

ប្រសិនបើមានជំងឺឬមានរឿងអកុសលណាមួយកើតឡើងចំពោះអ្នក គ្រួសារអ្នកនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុដើម្បីបន្តការរស់នៅរបស់ពួកគេ នៅពេលចាត់បង់យើងជាជំហរនៃគ្រួសារ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព

# ហេតុអ្វីអ្នកគួរជ្រើសរើស AIA ការពារ PREMIUM<sup>PAYOR</sup>?

AIA ការពារ PREMIUM<sup>PAYOR</sup> ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីការពារអ្នកពីកង្វល់នៃការមិនអាចបន្តបង់បុព្វលាភធានារ៉ាប់រងកើតឡើងដោយជាយថាហេតុ។ បុព្វលាភធានារ៉ាប់រងនាពេលអនាគតនឹងត្រូវបានលើកលែង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង បានទទួលមរណភាព ឬពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬរកឃើញថាមានជំងឺធ្ងន់ធ្ងរ។

ករណីត្រូវបានធានា **100** លក្ខខណ្ឌជំងឺធ្ងន់ធ្ងរ

## អត្ថប្រយោជន៍ពិសេសសំខាន់ៗ

ក្រុមហ៊ុន អេ អាយ អេ នឹងលើកលែងការបង់បុព្វលាភរ៉ាប់រងនាពេលអនាគត ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងរកឃើញថាមានជំងឺធ្ងន់ធ្ងរ ឬមានរឿងអកុសលណាមួយកើតឡើងដូចបានបង្ហាញខាងក្រោម៖

| ប្រភេទនៃការធានា                           | អត្ថប្រយោជន៍                                                                                                                                                      |
|-------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------|
| ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង               | លើកលែងបន្ទុកលើការបង់បុព្វលាភធានារ៉ាប់រងរយៈពេល 1 (មួយ) ឆ្នាំ ក្នុងកំឡុងពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបានធ្វើពាក្យនិច្ច័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។ |
| ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ            | លើកលែងបន្ទុកលើការបង់បុព្វលាភធានារ៉ាប់រងទាំងអស់នាពេលអនាគត*ក្នុងកំឡុងពេលម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបានធ្វើពាក្យនិច្ច័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។    |
| មរណភាព/ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ | លើកលែងបន្ទុកលើការបង់បុព្វលាភធានារ៉ាប់រងទាំងអស់នាពេលអនាគត*ក្នុងកំឡុងពេលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។                        |

\*សំគាល់: បុព្វលាភធានារ៉ាប់រងនឹងត្រូវលើកលែងរហូតដល់ចុងបញ្ចប់នៃរយៈពេលនៃការធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ។

## លក្ខខណ្ឌដែលអាចទទួលបានការធានា

- អាយុ៖ 18- 60 ឆ្នាំ
- ទទួលយកការការពារពី អេ អាយ អេ លើផលិតផលធានារ៉ាប់រងមូលដ្ឋានណាមួយដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែមនេះ។

## ឧទាហរណ៍



លោកស្រី បុប្ផា អាយុ 30ឆ្នាំ គាត់រៀបការរួចមានកូនអាយុ5ឆ្នាំ។ លោកស្រីសម្រេចចិត្តទិញគម្រោងការពារសម្រាប់កូនប្រុសគាត់នៅពេលធំឡើង ដោយលោកស្រីបានរៀបចំ គម្រោងការពារនេះនឹងមិនត្រូវបានបង់បន្ត ហើយត្រូវបញ្ឈប់ប្រសិនបើមានរឿងអកុសលណាមួយកើតឡើងចំពោះលោកស្រី។ ជាម្ចាស់បណ្ណសន្យារ៉ាប់រងនេះ លោកស្រីទិញផលិតផលធានារ៉ាប់រងមូលដ្ឋាន ជាមួយនឹងទំហំទឹកប្រាក់ធានាចំនួន 50,000 ដុល្លារអាមេរិក សម្រាប់រយៈពេល 25ឆ្នាំ នឹងបានភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងបន្ថែម AIA ការពារ PREMIUM<sup>PAYOR</sup> ។ បុព្វលាភដែលលោកស្រីត្រូវបង់ក្នុងឆ្នាំដំបូងសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែម AIA ការពារ PREMIUM<sup>PAYOR</sup> គឺ US\$20.1 ។

## អត្ថប្រយោជន៍គ្រួសារលោកស្រីបុប្ផាទទួលបាន៖

**ករណីទី 1:** លោកស្រី បុប្ផា ត្រូវបានគេរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូងក្នុងកំឡុងនៃឆ្នាំធានា។

អេ អាយ អេ នឹងលើកលែងការបង់បុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេល 1 ឆ្នាំ ក្នុងកំឡុងពេលដែលលោកស្រីបុប្ផា ត្រូវបានធ្វើពាក្យនិច្ច័យរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង។

**ករណីទី 2:** លោកស្រី បុប្ផា ត្រូវបានគេរកឃើញថាមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយក្នុងកំឡុងនៃឆ្នាំធានា។

រាល់បុព្វលាភធានារ៉ាប់រងនាពេលអនាគតទាំងអស់នឹងត្រូវបានលើកលែង ប្រាក់សន្សំសម្រាប់កូនប្រុសលោកស្រីនៅតែបន្តធានារហូតដល់ចុងគ្រានៃបណ្ណសន្យារ៉ាប់រងដោយមិនតម្រូវអោយបន្តបង់បុព្វលាភណាមួយដល់ អេ អាយ អេ ឡើយ។

**ករណីទី 3:** លោកស្រី បុប្ផា ទទួលបានពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ក្នុងកំឡុងនៃឆ្នាំធានា។

រាល់បុព្វលាភធានារ៉ាប់រងនាពេលអនាគតទាំងអស់នឹងត្រូវបានលើកលែង ប្រាក់សន្សំសម្រាប់កូនប្រុសលោកស្រីនៅតែបន្តធានារហូតដល់ចុងគ្រានៃបណ្ណសន្យារ៉ាប់រងដោយមិនតម្រូវអោយបន្តបង់បុព្វលាភណាមួយដល់ អេ អាយ អេ ឡើយ។

**ករណីទី 4:** បើមានរឿងអកុសលកើតឡើងចំពោះលោកស្រី បុប្ផា រហូតទទួលមរណភាពក្នុងកំឡុងនៃឆ្នាំធានា។

រាល់បុព្វលាភធានារ៉ាប់រងនាពេលអនាគតទាំងអស់នឹងត្រូវបានលើកលែង ប្រាក់ការពារសម្រាប់កូនប្រុសលោកស្រីនៅតែបន្តធានារហូតដល់ចុងគ្រានៃបណ្ណសន្យារ៉ាប់រងដោយមិនតម្រូវអោយបន្តបង់បុព្វលាភណាមួយដល់ អេ អាយ អេ ឡើយ។

# ការទាមទារសំណង

ប្រសិនបើអ្នកចង់ធ្វើការទាមទារសំណង អ្នកត្រូវបំពេញទម្រង់បែបបទទាមទារសំណង និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90 ថ្ងៃធ្វើការ ពីការកើតឡើងនៃព្រឹត្តិការណ៍ដែលត្រូវបានធានារ៉ាប់រង។ ដើម្បីទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIA+ ឬ ទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត អេ អាយ អេ។

រាល់ឯកសារ និងភស្តុតាងចាំបាច់ដែលត្រូវដាក់ភ្ជាប់ជាមួយនឹងទម្រង់បែបបទទាមទារសំណងមកកាន់ក្រុមហ៊ុន AIA មានដូចជា វិក័យប័ត្រច្បាប់ដើម វិញ្ញាបនបត្រវេជ្ជសាស្ត្រ របាយការណ៍ចេញពីមន្ទីរពេទ្យ និងឯកសារវេជ្ជសាស្ត្រផ្សេងទៀត។ ក្នុងករណី កាលបរិច្ឆេទចូលសម្រាក និងកាលបរិច្ឆេទចេញពីមន្ទីរពេទ្យ គឺជាកាលបរិច្ឆេទតែមួយ នៅលើរបាយការណ៍ចេញពីមន្ទីរពេទ្យ ឬវិញ្ញាបនបត្រវេជ្ជសាស្ត្រ ត្រូវមានការបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលាច្បាស់លាស់។ រាល់ឯកសារវេជ្ជសាស្ត្រទាំងអស់ ត្រូវតែចេញដោយ និងទទួលស្គាល់ពីមន្ទីរវេជ្ជសាស្ត្រដែលមានអាជ្ញាបណ្ណស្របច្បាប់លើការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រនៅក្នុងប្រទេស។

អ្នកទាមទារសំណងអាចស្នើសុំសំណង ប្រសិនបើករណីត្រូវទាមទារសំណង និងការព្យាបាលផ្នែកវេជ្ជសាស្ត្រកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។

## ទទួលយកសំណើធានារ៉ាប់រង



សូមទាក់ទង ទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care

ទូរស័ព្ទលេខ : (855) 86 999 242

អ៊ីមែល : [KH.Care@aia.com](mailto:KH.Care@aia.com),

គេហទំព័រ : [aia.com.kh](http://aia.com.kh)

តេឡេក្រាម : AIACambodia bot

## តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 18 - 70 ឆ្នាំ

| ប្រភេទជំងឺធ្ងន់ធ្ងរ | ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង                                               | ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ                                               |
|---------------------|---------------------------------------------------------------------------|------------------------------------------------------------------------------|
| ជំងឺខួរក្បាល        | 1. ការដាក់បំពង់បង្ហូរសារធាតុរាវចេញពីខួរក្បាល (ឧបករណ៍ Shunt)               | 51. ជំងឺរលាកខួរក្បាលបង្កដោយបាក់តេរី ដែលខូចសរសៃប្រសាទជាអចិន្ត្រៃយ៍            |
|                     | 2. ការវះកាត់ដុំសាច់Pituitaryជាផ្នែកមួយក្នុងខួរក្បាល                       | 52. ជំងឺរលាកខួរក្បាល ដែលខូចសរសៃប្រសាទជាអចិន្ត្រៃយ៍                           |
|                     | 3. ជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី ដែលអាចជាសះស្បើយពេញលេញ                  | 53. សន្លប់ - បណ្តាលឱ្យមានឱនភាពនៃសរសៃប្រសាទអចិន្ត្រៃយ៍ជាមួយនឹងរោគសញ្ញាគ្លីនិក |
|                     | 4. ជំងឺវិបត្តប្រព័ន្ធប្រសាទចលនា ផ្នែកខាងងាយ (Peripheral Motor Neuropathy) | 54. ការវះកាត់ដុំសាច់ខួរក្បាល ដោយមានភាពធ្ងន់ធ្ងរជាក់លាក់                      |
|                     | 5. ជំងឺប៉ាកីនសុន (Parkinson's Disease) កម្រិតស្រាល                        | 55. ការវះកាត់ខួរក្បាល                                                        |
|                     | 6. ការវះកាត់ នៃការរីកប៉ោងនៃសរសៃឈាមខួរក្បាល                                | 56. ជំងឺភ្លេចភ្លាំង/ជំងឺរង្វេងធ្ងន់ធ្ងរ                                      |
|                     | 7. ការសន្លប់បាត់បង់ស្មារតី អស់រយៈពេល 72ម៉ោង                               | 57. Persistent Vegetative State (រោគសញ្ញា Apallic)                           |
|                     | 8. ជំងឺរលាកខួរក្បាលកម្រិតមធ្យម                                            | 58. ការដាច់សរសៃឈាមខួរក្បាលដែលទាមទារការវះកាត់ខួរក្បាល                         |
|                     | 9. មនុស្សរក្ខជាតិ                                                         | 59. ជំងឺមិនអាចនិយាយរួចដែលមិនអាចត្រលប់មកធម្មតាបាន                             |
|                     | 10. ជំងឺផ្គុតជ្រូកកម្រិតធ្ងន់ធ្ងរ                                         | 60. ជំងឺបំផ្លាញកោសិការសរសៃប្រសាទ                                             |
|                     |                                                                           | 61. ជំងឺជាតិសុន                                                              |
|                     |                                                                           | 62. ការវះកាត់ការរៀបចំឆ្អឹងខ្នង                                               |
|                     |                                                                           | 63. ការបាត់បង់ការគ្រប់គ្រងខ្លួនឯង                                            |
|                     |                                                                           | 64. ការវិវឌ្ឍនៃពិការភាព Supranuclear                                         |

# តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 18 - 70 ឆ្នាំ

| ប្រភេទជំងឺធ្ងន់ធ្ងរ            | ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                        | ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          |
|--------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ជំងឺមហារីក                     | <ol style="list-style-type: none"> <li>11. ជាលិកាមហារីកកើតនៅទីតាំងដើម (CIS)</li> <li>12. មហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង</li> <li>13. មហារីកក្រពេញទីអ៊ុតដំណាក់កាលដំបូង</li> <li>14. មហារីកញ្ចក់នោមដំណាក់កាលដំបូង</li> <li>15. មហារីកគ្រាប់ឈាម ស រ៉ាំរ៉ៃដំណាក់កាលដំបូង</li> <li>16. ជំងឺមហារីកជញ្ជាំងផ្នែកខាងក្នុង ក្រពះ ពោះវៀន</li> <li>17. ជំងឺមហារីកកោសិកាស្បែកមេឡាណូស៊ីត ដំណាក់កាលដំបូង (Early Melanoma)</li> </ol>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         | <ol style="list-style-type: none"> <li>65. ជំងឺមហារីក - កម្រិតធ្ងន់ធ្ងរដោយមិនរាប់បញ្ចូលជំងឺមហារីកដំណាក់កាលដំបូង</li> </ol>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              |
| ជំងឺបេះដូង និង ប្រព័ន្ធសរសៃឈាម | <ol style="list-style-type: none"> <li>18. ចង្កោមរោគសញ្ញានៃជំងឺវិបត្តិការវិវត្តពេញវ័យ នៃកោសិកាគ្រាប់ឈាមក្រហមក្នុងខួរឆ្នាំ (Myelodysplastic Syndrome ឬ Myelofibrosis)</li> <li>19. ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬឧបករណ៍ភ្លោចបេះដូង</li> <li>20. ការវះកាត់ព្យាបាលសរសៃឈាម Coronary</li> <li>21. ការវះកាត់ផ្នែកតូចតាចនៃរាងកាយដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅសរសៃឈាម Aorta នៃប្រអប់ទ្រូង ឬប្រអប់ពោះ</li> <li>22. ការវះកាត់សរសៃអាទែ</li> <li>23. ការព្យាបាលជម្ងឺដាច់សរសៃឈាមខួរក្បាលដោយការវះកាត់សរសៃឈាម Carotid និងការដាក់ stent</li> <li>24. ការរាតត្បាតតិចតួចបំផុត ដោយការឆ្លងកាត់សរសៃឈាមបេះដូងដោយផ្ទាល់(MIDCAB)</li> <li>25. ជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ</li> <li>26. ការព្យាបាល Valve បេះដូងដោយមានការជំនួស balloon valvuloplasty</li> <li>27. ការព្យាបាលដោយការជំនួសសន្ទះបិទបើក Percutaneous Valve</li> <li>28. ការវះកាត់ជំងឺលាក់ស្រោមបេះដូង Constrictive Pericarditis</li> <li>29. ជំងឺលើសសំពាធឈាមដែលបង្កឡើងដោយជំងឺផ្សេងទៀត</li> <li>30. ការវះកាត់ស្រោមបេះដូង</li> <li>31. ការវះកាត់ដោយការផ្លាស់ប្តូរ Vena-cava Filter</li> </ol> | <ol style="list-style-type: none"> <li>66. ជំងឺស្លេកស្លាំង (ដែលបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហម) អាជ្ញាស្លឹក ដែលមិនអាចជាសះស្បើយវិញបាន</li> <li>67. ជំងឺតាំងបេះដូង - នៃកម្រិតធ្ងន់ធ្ងរជាក់លាក់</li> <li>68. ការវះកាត់បង្រៀងផ្លូវសរសៃឈាម Coronary Artery</li> <li>69. ការវះកាត់ប្រអប់ទ្រូង ឬប្រអប់ពោះដើម្បីចូលព្យាបាលផ្នែកខាងក្នុង ឬខាងក្រៅសរសៃឈាម Aorta នៃប្រអប់ទ្រូង ឬប្រអប់ពោះ</li> <li>70. ជំងឺដាច់សរសៃឈាមខួរក្បាល - ដែលបណ្តាលឲ្យមានការខូចខាតប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ជាមួយនឹងការបន្តនៃរោគសញ្ញាគ្លីនិក</li> <li>71. ការវះកាត់សន្ទះបេះដូង</li> <li>72. ជំងឺសាច់ដុំបេះដូង</li> <li>73. ជំងឺលើសសំពាធឈាមដោយមិនមានមូលហេតុច្បាស់លាស់</li> <li>74. រោគសញ្ញា Eisenmenger ធ្ងន់ធ្ងរ</li> <li>75. ជំងឺសរសៃឈាមក្បួនណាវីធ្ងន់ធ្ងរ</li> <li>76. ជំងឺរលាកស្រោមបេះដូងដោយសារការឆ្លងបាក់តេរី</li> </ol> |

# តារាងប្រភេទជំងឺធ្ងន់ធ្ងរសម្រាប់អ្នកត្រូវបានធានារ៉ាប់រងអាយុ 18 - 70 ឆ្នាំ

| ប្រភេទជំងឺធ្ងន់ធ្ងរ                                  | ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង                                                                                                                                                                                                                                                                                      | ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ                                                                                                                                                                                                                                  |
|------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ជំងឺក្រពះពោះវៀន                                      | 32. ជំងឺក្រិនប្រមាត់<br>33. ការស្លាប់ជាលិកាលំពែងស្រួចស្រាវ<br>34. ការវិវឌ្ឍន៍នៃជំងឺក្រិនស្បែក ជាមួយជំងឺក្រេស                                                                                                                                                                                                     | 77. ជំងឺរលាកលំពែងរ៉ាំវ៉ៃដែលលាប់មកឡើងវិញ<br>78. ជំងឺប្រព័ន្ធវិលាមអាហារក្រូនដែលបង្កអោយមានបុសអន្ទង់<br>79. ការវះកាត់ផ្នែកទាំងមូលនៃពោះវៀនតូច                                                                                                                        |
| ជំងឺប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធវិលាមអាហារក្រពះ ពោះវៀន) | 35. កម្រិតស្រាលនៃ ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងពេញរាងកាយខ្លួនឯង ដែលបណ្តាលអោយរលាកតម្រងនោម<br>36. ចង្កោមរោគសញ្ញានៃជំងឺរលាកកោសិកាប្រសាទ Guillain-Barre                                                                                                                                                                 | 80. ជំងឺប្រព័ន្ធភាពស៊ាំ (SLE) ដែលបង្កអោយមានផលវិបាកនៃជំងឺតម្រងនោមធ្ងន់ធ្ងរ<br>81. ជំងឺSclerosisច្រើនកន្លែង<br>82. ការវិវត្តន៍នៃ Scleroderma<br>83. ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ<br>84. ការឆ្លងវីរុសហ៊ីវតាមរយៈការបញ្ចូលឈាម<br>85. ការឆ្លងវីរុសហ៊ីវតាមរយៈការធ្វើការងារ |
| ជំងឺតម្រងនោម                                         | 37. ការវះកាត់យកតម្រងនោមមួយចេញ (ក្នុងចំណោមតម្រងនោមពីរ)<br>38. ជំងឺតម្រងនោមរ៉ាំរ៉ៃ<br>39. ការកាត់ដុំសាច់នៃក្រពេញអាជ្រែណាល                                                                                                                                                                                          | 86. ការខូចតម្រងនោមដំណាក់កាលចុងក្រោយ                                                                                                                                                                                                                             |
| ជំងឺថ្លើម                                            | 40. ការវះកាត់យកថ្លើមយ៉ាងតិចមួយខ្លែបចេញ (ក្នុងចំណោមប្រាំបីខ្លែប)<br>41. ជំងឺក្រិនថ្លើមដែលបង្កដោយមេរោគ                                                                                                                                                                                                             | 87. ការខូចថ្លើមដំណាក់កាលចុងក្រោយ<br>88. រលាកថ្លើមដោយមេរោគ<br>89. រលាកថ្លើមរ៉ាំរ៉ៃ                                                                                                                                                                               |
| ជំងឺសួត                                              | 42. ជំងឺរបេង<br>43. ការវះកាត់យកសួតមួយចេញ (ក្នុងចំណោមសួតពីរ)                                                                                                                                                                                                                                                      | 90. ជំងឺសួតដំណាក់កាលចុងក្រោយ<br>91. ជំងឺក្រិនសួតធ្ងន់ធ្ងរ                                                                                                                                                                                                       |
| ការផ្លាស់ប្តូរសរីរាង្គ                               | 44. ការផ្លាស់ប្តូរពោះវៀនតូច (ចាប់ពីមួយម៉ែត្រឡើងទៅ)                                                                                                                                                                                                                                                               | 92. ការផ្លាស់ប្តូរបេះដូង<br>93. ការផ្លាស់ប្តូរសួត<br>94. ការផ្លាស់ប្តូរថ្លើម<br>95. ការផ្លាស់ប្តូរតម្រងនោម<br>96. ការផ្លាស់ប្តូរលំពែង<br>97. ការផ្លាស់ប្តូរខួរឆ្អឹង                                                                                             |
| ជំងឺសរីរាង្គវិញ្ញាណ (សាច់ដុំ ត្រចៀក ភ្នែក)           | 45. ជំងឺពុកឆ្អឹងធ្ងន់ធ្ងរ ដែលបណ្តាលអោយបាក់ឆ្អឹង និងតម្រូវអោយមានការវះកាត់<br>46. ការវះកាត់ដាក់សរីរាង្គខាងក្នុងរបស់ត្រចៀកដែលមានរាងដូចខ្យង<br>47. ជំងឺដក់ពណ៌លើស្រទាប់ទីបីនៃភ្នែក រ៉ែទីណា<br>48. ការផ្លាស់ប្តូរកញ្ចក់ភ្នែក<br>49. ជំងឺគ្រុនស្វិតដៃជើង (Poliomyelitis) កម្រិតស្រាល<br>50. ការរលាកធ្ងន់ធ្ងរកម្រិតមធ្យម | 98. ជំងឺគ្រុនស្វិតដៃជើង (Poliomyelitis)<br>99. ជំងឺដំបៅបាក់តេរី<br>100.ការរលាកកម្រិតទីបី                                                                                                                                                                        |

## រយៈពេលនៃការរង់ចាំ

រយៈពេលនៃការរង់ចាំ សំដៅលើរយៈពេលមួយដែលត្រូវបានកំណត់ជាចំនួននៃថ្ងៃ និងរាប់ចាប់ផ្ដើមពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង និងក្នុងកំឡុងពេលដែលអាការៈជំងឺធ្ងន់ធ្ងរ មិនត្រូវបានធានាក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ។

ផលិតផលធានារ៉ាប់រងបន្ថែមនេះ តម្រូវឱ្យមានរយៈពេលនៃការរង់ចាំ 120 (មួយរយម្ភៃ) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង និង 90 (កៅសិប) ថ្ងៃនៃថ្ងៃប្រតិទិន សម្រាប់ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ធ្វើការស្នើសុំដើម្បីបន្ថែមទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែម នោះរយៈពេលនៃការរង់ចាំ នឹងអនុវត្តសម្រាប់តែចំនួនដែលកើនឡើង ដោយគិតបន្ទាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង នៃទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមថ្មីត្រូវបានអនុម័ត។

## ករណីមិនធានា

ផលិតផលធានារ៉ាប់រងបន្ថែមនេះ មិនធានាលើ៖

1. ការប្រឈមនឹងគ្រោះថ្នាក់ ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក្តី ឬ
2. ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាក្នុងប្រតិបត្តិការ សង្គ្រាម ឬការស្ដារសណ្ដាប់ធ្នាប់សាធារណៈ ឬ
3. ពិការភាព ដែលបណ្ដាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដែលកើតមានមុន កាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាព ឬ
4. ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយអ្នក ឬដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
5. ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និង ខ និងលក្ខខណ្ឌជាធរមាន ដូចជា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ល។ ឬ
6. ជំងឺ ឬការរំកាត់ណាមួយដែលមិនមែនជាជំងឺធ្ងន់ធ្ងរដូចបានកំណត់ក្នុងតារាងជំងឺធ្ងន់ធ្ងរ ឬ
7. រោគសញ្ញា ឬអាការៈរោគនៃអាការៈជំងឺធ្ងន់ធ្ងរ ដែលបានកំណត់ក្រោមតារាងជំងឺធ្ងន់ធ្ងរដំណាក់ដំបូង ឬជំងឺធ្ងន់ធ្ងរដំណាក់ចុងក្រោយ បានកើតឡើងមុន ឬក្នុងកំឡុងរយៈពេលនៃការរង់ចាំ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬចាប់ពីកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ ឬ
8. អាការៈជំងឺធ្ងន់ធ្ងរកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ពីស្ថានភាពមុនពេលធានារ៉ាប់រងដូចបានកំណត់ ដែលកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ

9. អាការៈជំងឺធ្ងន់ធ្ងរ ដែលតាមគំនិតរបស់ក្រុមហ៊ុន កើតមានដោយផ្ទាល់ ឬដោយប្រយោល ពីវត្តមាននៃមេរោគអេដស៍ (AIDS ឬ HIV) និងលក្ខខណ្ឌផ្សេងៗដែលពាក់ព័ន្ធ លើកលែងតែ ការឆ្លងវីរុសហ៊ីវតាមរយៈការបញ្ចូលឈាម និង ការឆ្លងវីរុសហ៊ីវតាមរយៈការធ្វើការងារ ដូចបានកំណត់នៅក្នុងតារាងជំងឺធ្ងន់ធ្ងរ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការតម្រូវឱ្យអ្នកត្រូវបានធានារ៉ាប់រងទៅពិនិត្យឈាមរកវីរុសហ៊ីវ ដែលជាលក្ខខណ្ឌដំបូងបង្អស់ក្នុងការទទួលយកការទាមទារសំណងណាមួយ។ សម្រាប់គោលបំណងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ៖
- (i) និយមន័យនៃជំងឺអេដស៍ (AIDS) ត្រូវតែជានិយមន័យដែលត្រូវបានប្រើ ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ 1987 ឬការកែប្រែណាមួយក្រោយមកទៀត ទៅលើនិយមន័យនោះដោយអង្គការសុខភាពពិភពលោក។
  - (ii) ការឆ្លងមេរោគនេះ ត្រូវចាត់ទុកថាបានកើតឡើងនៅពេលដែលការពិនិត្យឈាម ឬការពិនិត្យផ្សេងៗដែលពាក់ព័ន្ធ ហើយដែលតាមយោបល់របស់ក្រុមហ៊ុន បង្ហាញថាមានផ្ទុកវីរុសហ៊ីវ ឬអង់ទីកូរ៉េប្រឆាំងមេរោគនេះ។
10. រាល់ការធ្វើរោគវិនិច្ឆ័យលើអាការៈជំងឺធ្ងន់ធ្ងរណាមួយ ទោះដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីជំងឺ ឬពិការភាពពិការណ៍ ឬដោយមេរោគពិការណ៍ ដែលត្រូវបានពិនិត្យ ឬធ្វើរោគវិនិច្ឆ័យឃើញ មុនពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 17 (ដប់ប្រាំពីរ) ឆ្នាំ លើកលែងតែអាការៈជំងឺដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ឬ
11. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយសារការធ្វើឲ្យរបួសខ្លួនឯង ឬ
12. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលកើតឡើងដោយផ្ទាល់ពីការពិសាគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀនហួសកម្រិត ឬ
13. អាការៈជំងឺធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីស្ថានភាពផ្លូវកាយ ឬផ្លូវចិត្តដែលបានកើតមានមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ (ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំធានារ៉ាប់រង ឬរបាយការណ៍សុខភាព ឬ
14. ព្រឹត្តិការណ៍ណាមួយដែលបង្កឱ្យមានការទាមទារសំណង ទៅលើអ្នកត្រូវបានធានារ៉ាប់រង ដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ដោយចេតនារបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលណាម្នាក់ដែលនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដែលត្រូវបង់ជូន ឬ
15. ការបរិច្ចាគផ្នែកណាមួយនៃរាងកាយរបស់អ្នកដែលត្រូវបានធានារ៉ាប់រង ឬ
16. ចូលរួមក្នុងការបើកបរ ឬជិះ ក្នុងប្រភេទកីឡាប្រណាំងណាមួយ សកម្មភាពក្រោមទឹក ឬសកម្មភាពដែលមានគ្រោះថ្នាក់ផ្សេងទៀត ដូចជាការឡើងភ្នំ ឬចូលរូងភ្នំ ឬការលោតឆ័ត្រយោង ឬការលោតបាងហ្គី ឬ
17. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។



### ការិយាល័យកណ្តាល

អគារ ជីអាយអេ ចៅអីរ ជាន់ទី31 ផ្លូវសុភមង្គល ភូមិ14 សង្កាត់ទន្លេបាសាក់  
ខណ្ឌចំការមន រាជធានីភ្នំពេញ

### សាខាសៀមរាប

អគារលេខ 29 និង 30

ផ្លូវហ្សាលដីហ្គោល សាលាកន្សែង សង្កាត់ស្វាយដង្គំ ទីរួមខេត្តសៀមរាប

### សាខាបាត់ដំបង

ផ្ទះលេខ 2-6ផ្លូវលេខ 3 ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

### សាខាកំពង់ចាម

ភូមិ 15 សង្កាត់កំពង់ចាម ខណ្ឌកំពង់ចាម ខេត្តកំពង់ចាម

### សាខាកំពត

ផ្លូវលេខ 700 ភូមិ 1ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត